

だい18か ようしょくぎょう3

第18課 養殖業3

វារីប្បកម្ម 3

■ 目標 ■

やり方を聞いたあと、復唱して理解を示すことができる。

អាចនិយាយឡើងវិញម្តងទៀត បន្ទាប់ពីបានស្តាប់ការពន្យល់ហើយ។

けがをしたことを指導員に伝えることができる。

អាចប្រាប់អំពីការងាររបស់ទៅអ្នកណែនាំបាន។

うまくできないため、自分の作業を見てほしいとお願いすることができる。

អាចស្នើសុំឱ្យគេធ្វើការងារឱ្យមើល ដោយសារតែធ្វើមិនបានល្អ។

■^{かいわ}会話I■

アリフさんはこれから洗浄機を使います。

鈴木 かいを いれると、じどうで あらえるよ。
貝を 入れると、自動で 洗えるよ。

きれいに なったのが こっちから でて くる。
きれいに なったのが こっちから 出て くる。

アリフ きれいですね。
きれいですね。

鈴木 じゃ、かきを ならべて いれる ほうを おねがい。
じゃ、カキを 並べて 入れる ほうを お願い。

わかった？
わかった？

アリフ えーっと…
えーっと…

かきを ならべて きかいに いれるんですね。
カキを 並べて 機械に 入れるんですね。

鈴木 そう。じゃ、はじめよう。
そう。じゃ、始めよう。



■ 会話 I ■

បន្ទាប់ពីនេះ លោកអារិហិនឹងប្រើម៉ាស៊ីនលាង។

Suzuki ដាក់ដេរចូលទៅ វានឹងលាងដោយស្វ័យប្រវត្តិហើយ។

 ដេរដែលលាងស្អាតហើយ វានឹងបញ្ចេញតាមនេះ។

Arif ស្អាតមែន។

Suzuki ហ្នែ! ជួយតម្រៀបដេរស្អាតនៅខាងដាក់ចូលផង។

 យល់នៅ?

Arif ធ្វើអីទៅ?

 តម្រៀបដេរស្អាតទៅក្នុងម៉ាស៊ីន។ មែនឬទេ?

Suzuki ចាប់ផ្តើមទៅ។

■^{かいわ}会話2■

アリフさんはカキのおき身作業をしています。

アリフ すみません。
すみません。

鈴木 なに？
なに？

アリフ ナイフが てに ささって しまいました。
ナイフが 手に 刺さって しまいました。

いたいです。
痛いです。

鈴木 だいじょうぶ？
大丈夫？

てぶくろを とって みせて。
手袋を 取って 見せて。

アリフ はい。
はい。



養殖業3

វារីប្បកម្ម 3

■ 会話2 ■

លោកអារិហ្វកំពុងបកសាច់ដៀវស្ពាន្តប។

Arif សូមទោស។

Suzuki មានការអី?

Arif កាំបិតចាក់ជាប់ដៃខ្ញុំ។

ឈឺណាស់។

Suzuki យ៉ាងណាដែរ?

ដកស្រោមដៃមើល។

Arif បាទ!

■^{かいわ}会話3■

アリフさんはカキのおき身作業をしています。

鈴木 どう？
鈴木 どう？

アリフ まだ じょうずに できません。
アリフ まだ 上手に できません。

やって みるので、みて もらえませんか。
やって みるので、見て もらえませんか。

鈴木 おう、いいぞ。
鈴木 おう、いいぞ。

アリフ なかなか あげられません。
アリフ なかなか 開けられません。

…あ、あいた！
…あ、開いた！

鈴木 やりかたは もんだいないよ。あとは なれだな。
鈴木 やり方は 問題ないよ。あとは 慣れだな。

アリフ わかりました。ありがとう ございます。
アリフ わかりました。ありがとう ございます。



養殖業3

វារីប្បកម្ម 3

■ 会話3 ■

លោកអាវិហ្វក់ពុដបកសាច់ដៀវស្ពាន្តប។

Suzuki យ៉ាងណាដែរ?

Arif នៅមិនទាន់ស្នាក់ទេ។

ខ្ញុំធ្វើជួនមើល។ សូមជួយមើលផង។

Suzuki ធ្វើទៅ។

Arif ពិបាកបើកសំបកណាស់។

អូ! បកបានហើយ។

Suzuki របៀបបក គ្មានបញ្ហាទេ។ ខំឱ្យតែសុំទៅបានហើយ។

Arif បាទ! សូមអរគុណ។

■ ことば ■

	ことば	読み
1	貝	かい
2	自動	じどう
3	洗う	あらう
4	カキ	かき
5	並べる	ならべる
6	機械	きかい
7	ナイフ	ないふ
8	刺さる	ささる
9	痛い	いたい
10	手袋	てぶくろ
11	見せる	みせる
12	(貝を) 開ける	(かいを) あける
13	(貝が) 開く	(かいが) あく
14	やり方	やりかた
15	慣れ	なれ
16	身	み
17	傷つける	きずつける
18	ロープ	ろーぷ
19	結び方	むすびかた
20	間違える	まちがえる
21	稚貝	ちがい
22	水槽	すいそう
23	カキをむく	かきをむく
24	採苗器	さいびょうき
25	結ぶ	むすぶ
26		
27		
28		
29		
30		

■ ことば ■

	意味 <small>いみ</small>
1	ខ្យង, ងៀវ
2	ស្វ័យប្រវត្តិ
3	លាង
4	ងៀវស្តាឡប
5	តម្រៀបគ្នា
6	ម៉ាស៊ីន
7	កាំបិត
8	ចាក់
9	ឈឺ
10	ស្រោមដៃ
11	បង្ហាញ
12	បើក (សំបកងៀវ)
13	(ងៀវ) បើកសំបក
14	របៀបធ្វើ
15	ទម្លាប់, ការសុំ
16	សាច់
17	ធ្វើឱ្យខូច
18	ខ្សែ, ខ្សែពួរ
19	របៀបចង
20	ច្រឡំ
21	កូនខ្យង, កូនងៀវ
22	អាងទឹក
23	បកងៀវ
24	ឧបករណ៍ប្រមូលពូជ
25	ចង
26	
27	
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。
指導員にチェックしてもらいましょう。

★ ~て しまいました

ナイフが 手に 刺さって しまいました。

ナイフが 手に 刺さって しまいました。

かきの 身を きずつけて しまいました。

① カキの 身を 傷つけて しまいました。

ロープの むすびかたを まちがえて しまいました。

② ロープの 結び方を 間違えて しまいました。

稚貝を すいそうに いれるのを わすれて しまいました。

③ 稚貝を 水槽に 入れるのを 忘れて しまいました。

④

⑤

★ ~ので、みて もらえませんか。

やって みるので、みて もらえませんか。

やって みるので、見て もらえませんか。

いまから かきを むくので、みて もらえませんか。

① 今から カキを むくので、見て もらえませんか。

さいびょうきを つくったので、みて もらえませんか。

② 採苗器を 作ったので、見て もらえませんか。

ロープを むすぶので、みて もらえませんか。

③ ロープを 結ぶので、見て もらえませんか。

④

⑤

■ 応用練習 ■

នៅ(4)(5) សូមសរសេរល្បះដែលអ្នកប្រើ។
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ~て しまいました

កាំបិតចាក់ជាប់ដៃខ្ញុំ។

- ① ខ្ញុំធ្វើឱ្យខូចសាច់ដេវីស្តាឡបហើយ។
- ② ខ្ញុំចងខ្សែច្រឡំហើយ។
- ③ ខ្ញុំភ្លេចដាក់កូនខ្យងតូចៗទៅក្នុងអាង។
- ④
- ⑤

★ ~ので、みて もらえませんか。

ខ្ញុំធ្វើជួនមើល។ សូមជួយមើលផង។

- ① ខ្ញុំនឹងបកសាច់ដេវីស្តាឡប សូមជួយមើលខ្ញុំផង។?
- ② ខ្ញុំបានធ្វើឧបករណ៍ប្រមូលពូជហើយ សូមជួយមើលផង។?
- ③ ខ្ញុំចងខ្សែ។ សូមជួយមើលផងបានឬទេ?
- ④
- ⑤

わたしの かいわ

モデル会話かいわを参考さんこうにして、会話かいわを書きましよう。

指導員しどういんにチェックしてもらいましよう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាគំរូ។

សូមសុំឲ្យគ្រូណែនាំពិនិត្យ។